

សេចក្តីជូនដំណឹងពីឯកជនភាពរួមគ្នា នៃ Brown University Health

សេចក្តីជូនដំណឹងសង្ខេបអំពីការអនុវត្តឯកជនភាពរបស់ Brown University Health

សូមមើល សេចក្តីជូនដំណឹងអំពីឯកជនភាព ដែលភ្ជាប់ជាមួយសម្រាប់ព័ត៌មានកាន់តែលម្អិត

Brown University Health និងដៃគូរបស់ខ្លួនត្រូវបានគេស្គាល់ដោយច្បាប់របស់សហព័ន្ធផ្តល់ជូននូវការជូនដំណឹងពីឯកជនភាពដែលពិពណ៌នាអំពីរបៀបដែលព័ត៌មានវេជ្ជសាស្ត្រ និងព័ត៌មានពីការថែទាំសុខភាពដែលយើងបានរក្សាទុកអំពីអ្នកអាចនឹងត្រូវបានប្រើប្រាស់ ឬបើកបញ្ចេញ។ ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកគឺជាឯកជន។ សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការប្រើប្រាស់ និងការបើកទម្លាយនីមួយៗ ដែលយើងត្រូវបានអនុញ្ញាតឱ្យអនុវត្ត សិទ្ធិរបស់អ្នក និងកាតព្វកិច្ចរបស់យើងនៅក្រោមច្បាប់។ ប្រសិនបើអ្នកទទួលបានការព្យាបាលផ្ទៃក្នុងដែលបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន (SUD) នៅក្នុងអង្គភាព SUD ឯកទេសដែលទទួលបានមូលនិធិពីសហព័ន្ធនៅ Brown University Health អ្នកនឹងទទួលបានការជូនដំណឹងបន្ថែមអំពីឯកជនភាពដែលពណ៌នាអំពីការការពារបន្ថែម។

ការប្រើប្រាស់ និងការបើកទម្លាយព័ត៌មាន៖

នៅក្រោមកាលៈទេសៈផ្សេងៗ យើងអាចប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកជាមុននោះទេ។

ឧទាហរណ៍ យើងអាចប្រើប្រាស់ព័ត៌មាននេះដើម្បី៖

- ផ្តល់ជូនការព្យាបាលដល់អ្នក
- ធានាគុណភាពក្នុងការមើលថែទាំអ្នក
- ចេញវិក្កយបត្រ និងប្រមូលការបង់ប្រាក់សម្រាប់សេវាកម្មដែលអ្នកត្រូវបានផ្តល់ជូន ឬ
- រាយការណ៍អំពីជំងឺឆ្លង អំពើហិង្សាក្នុងគ្រួសារ ឬសកម្មភាពឧក្រិដ្ឋ។

ក្នុងដំណើររឿងផ្សេងទៀត យើងអាចនឹងប្រើព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក ប៉ុន្តែអ្នកមានឱកាសក្នុងការបដិសេធ។ ឧទាហរណ៍ លុះត្រាតែអ្នកបដិសេធ មិននោះទេ៖

- បញ្ជីរាយនាម និងទំនាក់ទំនងរបស់មន្ទីរពេទ្យនឹងបញ្ចូលព័ត៌មានដែលមានកម្រិតកំណត់អំពីអ្នក ដូចជា លេខបន្ទប់ មន្ទីរពេទ្យរបស់អ្នក ឬ
- យើងអាចនឹងបញ្ចេញព័ត៌មាន ដូចដែលអនុញ្ញាតនៅក្រោមច្បាប់ អំពីស្ថានភាពរបស់អ្នកទៅកាន់គ្រួសារ និងមិត្តភក្តិដែលពាក់ព័ន្ធ ឬដែលបានជួយក្នុងការចេញថ្លៃថែទាំរបស់អ្នក។ ឧទាហរណ៍ទាំងនេះគ្រាន់តែជា ការពន្យល់បង្ហាញតែប៉ុណ្ណោះ។ សម្រាប់ការពិពណ៌នាពេញលេញសូមមើលសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។ បន្ថែមលើនេះ ព័ត៌មានវេជ្ជសាស្ត្រដែលទាក់ទងនឹងការព្យាបាលបញ្ហានៃការប្រើប្រាស់សារធាតុញៀននឹងទទួលបានការការពារបន្ថែមទៀត ហើយអ្នកអាចនឹងត្រូវបានស្នើសុំឱ្យយល់ព្រមចំពោះការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌មានជាក់លាក់ផ្សេងៗ។

សិទ្ធិរបស់អ្នក៖

ខណៈដែលកំណត់ត្រាយើងរក្សាទុកជាមួយសិទ្ធិរបស់យើង អ្នកមានសិទ្ធិផ្សេងៗទាក់ទងនឹងព័ត៌មាននៅក្នុងកំណត់ត្រាទាំងនោះ។ ជាឧទាហរណ៍ អ្នកមានសិទ្ធិក្នុងការ៖

- ការកម្រិត ប៉ុន្តែមិនមែនលុប ព័ត៌មានបានទេ
- ជ្រើសរើសទីតាំង និងរបៀបដែលព័ត៌មានត្រូវបានផ្ញើជូនទៅអ្នក និង
- យកបាននូវបញ្ជីនៃការបើកទម្លាយព័ត៌មានដែលមិនតាមទម្លាប់ជាធម្មតាដែលត្រូវបានធ្វើឡើងនៃព័ត៌មាននេះ។

ទាំងអស់នៃសិទ្ធិទាំងនេះគឺស្ថិតនៅក្នុងចំណុះឱ្យការលើកលែងខ្លះដែលត្រូវបានរៀបរាប់នៅក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។

កាតព្វកិច្ចរបស់យើង៖

យើងត្រូវបានគេស្គាល់ឱ្យអ្នកនូវសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់យើង និងអនុលោមតាមលក្ខខណ្ឌរបស់វា។ យើងអាចធ្វើការកែសម្រួលសេចក្តីជូនដំណឹងពីពេលមួយទៅពេលមួយ។ យើងសូមរក្សាសិទ្ធិក្នុងការធ្វើសេចក្តីជូនដំណឹងដែលត្រូវបានកែសម្រួល ឬដែលត្រូវបានផ្លាស់ប្តូរឱ្យមានប្រសិទ្ធភាពសម្រាប់ព័ត៌មានវេជ្ជសាស្ត្រដែលយើងមានរួចហើយអំពីអ្នក ក៏ដូចជា ព័ត៌មានណាមួយក៏ដោយដែលយើងទទួលបាននាថ្ងៃអនាគត។

បន្ទាប់ពីពិនិត្យមើលឡើងវិញលើសេចក្តីជូនដំណឹងរួច ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែមទៀត សូមធ្វើការហៅទូរស័ព្ទមកកាន់ការិយាល័យគ្រប់គ្រងព័ត៌មានសុខភាពតាមរយៈលេខទូរស័ព្ទខាងក្រោម ឬទាក់ទងបុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពរបស់ Brown University Health។

Brown Dermatology, Inc.

401-444-4728

Brown Emergency Medicine

401-444-4728

Brown Health Medical Group	401-793-7402
Brown Health Medical Group – MA	508-828-7000
Brown Health Medical Group Primary Care	401-421-4000
Brown Medicine	401-444-4728
Brown Neurology	401-444-4728
Brown Surgical Associates	401-444-4728
Brown University Health Pharmacy	401-444-4728
Brown University Health Privacy Officer	401-444-4728
Brown Urology, Inc.	401-444-4728
Emma Pendleton Bradley Hospital	401-432-1340
Gateway Healthcare, Inc.	401-667-6557
Morton Hospital*	508-828-7000
Newport Hospital	401-845-1152
Radiosurgery Center of RI, LLC	401-444-4728
Rhode Island Hospital	401-444-4560
RIH Ventures	401-444-4728
Saint Anne’s Hospital	508-674-5600
The Autism Project	401-667-6557
The Miriam Hospital	401-793-7402

*Morton Hospital ក៏ជាអ្នកចាំថែទាំកំណត់ត្រាជម្ងឺស្រាវជ្រាវរបស់រាជរដ្ឋាភិបាលផងដែរ។ Norwood Hospital, Norwood, MA ផងដែរ។

សេចក្តីជូនដំណឹងពីឯកជនភាពរបស់ Brown University Health

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីរបៀបដែលព័ត៌មានវេជ្ជសាស្ត្រអំពីអ្នកអាចនឹងត្រូវបានប្រើប្រាស់ និងបើកបញ្ចេញ និងរបៀបដែលអ្នកអាចចូលទៅកាន់ព័ត៌មាននេះបាន។ សូមធ្វើការអានដោយយកចិត្តទុកដាក់។

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីប្រភេទនៃព័ត៌មានវេជ្ជសាស្ត្រ ដែលយើងប្រមូលបានពីអ្នក (ឬកូនដែលជាអនីតិជន ឬបាលីគរបស់អ្នក) ដែលព័ត៌មាននោះអាចនឹងត្រូវបានចែករំលែកជាមួយពួកគេ និងការការពារដែលយើងមានដាក់ឱ្យប្រើដើម្បីការពារ។ អ្នកមានសិទ្ធិក្នុងការទទួលបានភាពលាក់ការសម្ងាត់នៃព័ត៌មានអំពីការថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីសេចក្តីជូនដំណឹងនេះ សូមធ្វើការទាក់ទងមកកាន់ផ្នែកគ្រប់គ្រងព័ត៌មានរបស់ Brown University Health ឬបុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពរបស់ Brown University Health តាមរយៈលេខទូរសព្ទ និង/ឬអាសយដ្ឋានដែលត្រូវបានរាយនាមនៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ ប្រសិនបើអ្នកទទួលបានការព្យាបាលផ្ទាល់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន (SUD) នៅក្នុងអង្គភាព SUD ឯកទេសដែលទទួលបានមូលនិធិពីសហព័ន្ធនៅ Brown University Health អ្នកនឹងទទួលបានការជូនដំណឹងបន្ថែមអំពីឯកជនភាពដែលពិពណ៌នាអំពីការការពារបន្ថែមដែលមិនត្រូវបានរៀបរាប់យ៉ាងស៊ីជម្រៅដោយការជូនដំណឹងនេះ។

1. យើងជាអ្នកណា

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការអនុវត្តឯកជនភាពរបស់ស្ថាប័នថែទាំសុខភាពរបស់ Brown University Health (“Brown University Health”) ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈថែទាំសុខភាព និងបុគ្គលដទៃទៀត ដូចជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាករ/យីកា និងបុគ្គលិកជំនួយគាំទ្ររបស់ពួកគេ ដែលផ្តល់សេវាកម្មនៅស្ថាប័ន Brown University Health ហើយបានយល់ស្របក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ។ យើងជឿជាក់ថាស្ថិតនៅជា ប្រយោជន៍ដ៏សំខាន់បំផុតនៃការថែទាំអ្នកជំងឺក្នុងការធ្វើឱ្យមានស្តង់ដារនូវការអនុវត្តឯកជនភាពសម្រាប់គ្រប់អ្នកផ្តល់សេវាកម្មទាំងអស់ដែលចូលរួមនៅក្នុងការចាក់ចែងរៀបចំការថែទាំសុខភាពដែលរៀបចំឡើងដោយ Brown University Health ដោយរួមបញ្ចូលទាំងអង្គភាពរបស់ Brown University Health ដែលត្រូវបានកំណត់មកដូចខាងក្រោម៖

Brown Dermatology, Inc.
Brown Emergency Medicine
Brown Health Medical Group
Brown Health Medical Group – MA
Brown Health Medical Group Primary Care
Brown Medicine
Brown Neurology
Brown Surgical Associates
Brown University Health Pharmacy
Brown University Health Privacy Officer
Brown Urology, Inc.
Emma Pendleton Bradley Hospital
Gateway Healthcare, Inc.
Morton Hospital
Newport Hospital
Radiosurgery Center of RI, LLC
Rhode Island Hospital
RIH Ventures
Saint Anne’s Hospital
The Autism Project
The Miriam Hospital

2. ការសន្យារបស់យើងទាក់ទងនឹងព័ត៌មានសុខភាពដែលត្រូវបានការពារ

យើងយល់ហើយថាព័ត៌មានសុខភាពដែលត្រូវបានការពារ ជាទូទៅត្រូវបាននិយាយយោងទៅតាមថាជាព័ត៌មានវេជ្ជសាស្ត្រនិងទាក់ទងនឹងការថែទាំសុខភាព អំពីអ្នកគឺជាវិញ្ញាណផ្ទាល់ខ្លួន ហើយត្រូវការរក្សាឱ្យមានភាពលាក់កាសម្នាក់។ យើងប្តេជ្ញាដើម្បីការពារព័ត៌មាននេះ។

យើងបង្កើត និងរក្សាកំណត់ត្រាមួយអំពីការថែទាំ និងសេវាកម្មដែលអ្នកបានទទួលពីយើង និងពីអង្គភាពផ្សេងទៀតដែលបានចូលរួមក្នុងការថែទាំអ្នក។ ព័ត៌មានទាំងនេះរួមបញ្ចូលទាំងព័ត៌មានវេជ្ជសាស្ត្រ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានដែលយើងប្រើប្រាស់ដើម្បីចេញវិក្កយបត្រគិតថ្លៃសម្រាប់ការថែទាំអ្នក។ Brown University Health ត្រូវការកំណត់ត្រានេះ ដើម្បីផ្តល់ជូនការថែទាំដែលមានគុណភាពដល់អ្នក និងដើម្បីអនុលោមតាមតម្រូវការផ្លូវច្បាប់ជាក់លាក់ខ្លះៗ យើងរក្សា និងគ្រប់គ្រងព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកជាសំខាន់ៗនៅក្នុងកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់យើង ថ្វីបើ យើងក៏អាចនឹងរក្សា និងគ្រប់គ្រងព័ត៌មានសុខភាពដែលត្រូវបានការពារមួយចំនួនរបស់អ្នកនៅក្នុងទម្រង់ជាក្រដាសតែប៉ុណ្ណោះផងដែរក៏ដោយ។

សេចក្តីជូនដំណឹងនេះនឹងប្រាប់អ្នកអំពីវិធីដែល Brown University Health ប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នក។ វាក៏នឹងពិពណ៌នាផងដែរអំពីសិទ្ធិ និងកាតព្វកិច្ចជាក់លាក់ខ្លះរបស់អ្នក ដែលយើងមានទាក់ទងនឹងការប្រើប្រាស់និងការបើកបញ្ចេញព័ត៌មាននេះ។ Brown University Health ប្រើប្រាស់ និងបើកទម្លាយព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដោយអនុលោមតាមច្បាប់របស់រដ្ឋ និងច្បាប់សហព័ន្ធដែលចូលជាធរមាន។ រហូតដល់កម្រិតមួយដែលច្បាប់រដ្ឋមានលក្ខណៈដាក់កំហិតគឺរឹងរូងជាងច្បាប់សហព័ន្ធ យើងនឹងអនុលោមទៅតាមច្បាប់រដ្ឋដែលមានលក្ខណៈដាក់កំហិតគឺរឹងរូងជាង។

យើងត្រូវបានតម្រូវដោយច្បាប់ឱ្យរក្សាព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកឱ្យមានភាពជាឯកជនផ្តល់ជូនអ្នកនូវសេចក្តីជូនដំណឹងអំពីគ្នាទីផ្លូវច្បាប់ និងការអនុវត្តឯកជនភាពរបស់យើងជូនដំណឹងទៅអ្នកប្រសិនបើអ្នកត្រូវបានធ្វើឱ្យរងប៉ះពាល់ដោយការបែកធ្លាយនៃព័ត៌មានសុខភាពដែលមិនមានសុវត្ថិភាព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីជូនដំណឹងនេះដែលបច្ចុប្បន្ននេះចូលជាធរមាន។

3. របៀបដែលយើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នក

ប្រភេទខាងក្រោមនេះពិពណ៌នា និងផ្តល់ឧទាហរណ៍អំពីរបៀបខុសគ្នាផ្សេងៗ ដែលយើងត្រូវបានអនុញ្ញាត ឬតម្រូវឱ្យប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកសិន ឬផ្តល់ជូនអ្នកនូវឱកាសក្នុងការយល់ស្របឬបដិសេធ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីមួយនៃកម្មវិធី SUD របស់ Brown University Health អ្នកអាចត្រូវបានស្នើសុំឱ្យយល់ព្រមចំពោះការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌មាននៅក្នុងផ្នែកនេះដូចដែលបានពិភាក្សាបន្ថែមនៅក្នុងការជូនដំណឹងស្តីពីឯកជនភាព SUD បន្ថែម។

A. ព័ត៌មានសុខភាពដោយមិនចេញអត្តសញ្ញាណ – យើង អាចបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នក ប្រសិនបើយើង “បំបាក់អត្តសញ្ញាណ” វាសិនដល់ថ្នាក់ថាអ្នកដែលមើល ព័ត៌មាននេះ នឹងមិនដឹងថាវាសំដៅមកអ្នកនោះទេ។

B. សម្រាប់ការព្យាបាល – យើងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក ដើម្បីផ្តល់ជូន សម្របសម្រួល និងគ្រប់គ្រងការថែទាំសុខភាពរបស់អ្នក។ នេះរួមបញ្ចូលទាំងការបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកទៅកាន់វេជ្ជបណ្ឌិត គិលានុបដ្ឋាករ/យីកា អ្នកបច្ចេកទេស ឬអ្នកប្រកបវិជ្ជាជីវៈថែទាំសុខភាពផ្សេងទៀត ដែលមើលថែទាំអ្នក មិនថា ពួកគេត្រូវបានជួលធ្វើការជាបុគ្គលិករបស់ Brown University Health ឬអត់នោះទេ។ ជាឧទាហរណ៍ វេជ្ជបណ្ឌិត ដែលព្យាបាលអ្នកសម្រាប់ការបាក់ដើងអាចនឹងត្រូវការដឹងថា តើអ្នកមានជំងឺទឹកនោមផ្អែម ឬអត់ ព្រោះជំងឺទឹកនោមផ្អែមអាចធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការជាសះស្បើយ។

C. សម្រាប់ការបង់ប្រាក់ – យើងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក ដើម្បី ចេញវិក្កយបត្រគិតថ្លៃ និងប្រមូលការបង់ប្រាក់ពីអ្នក ពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ឬភាគីទីបីសម្រាប់សេវាកម្មដែលអ្នកទទួល។ ឧទាហរណ៍ ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកអាចនឹងត្រូវការដឹងអំពីប្រភេទនៃការរក្សាដែលអ្នកបានទទួលដើម្បីបង់ប្រាក់ជូនយើងឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកជ្រើសរើសទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុពេញលេញសម្រាប់សេវាកម្មដែលអ្នក ទទួល ហើយអ្នកបង់ប្រាក់នៅក្នុងលក្ខណៈទាន់ពេលវេលា នោះការស្នើសុំរបស់អ្នកថាយើងមិនចេញវិក្កយបត្រគិតថ្លៃពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកនឹងត្រូវបានផ្តល់ជូន។

D. សម្រាប់គោលបំណងប្រតិបត្តិការថែទាំសុខភាព – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដើម្បីកម្រិតប្រតិបត្តិការរបស់អង្គភាពរបស់យើង ដូចជាដើម្បី ធ្វើសកម្មភាពវាយតម្លៃប៉ាន់ប្រមាណគុណភាពនានា បណ្តុះបណ្តាលបុគ្គលិកថែទាំសុខភាព ឬរៀបចំសម្រាប់សេវាកម្មផ្លូវច្បាប់។ នេះជាការចាំបាច់ក្នុងការធ្វើឱ្យប្រាកដថាគ្រប់អ្នកដំបូងយើងទាំងអស់ទទួលបានការថែទាំដែលមានគុណភាព។ ឧទាហរណ៍ យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដើម្បីវាយតម្លៃការប្រតិបត្តិការរបស់បុគ្គលិករបស់យើង។

E. សហការិករវិជ្ជាជីវៈកម្ម – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់សហការិករវិជ្ជាជីវៈកម្មដែលផ្តល់សេវាកម្ម ឬសកម្មភាពនានាតាមនាមជំនួសឱ្យពួកយើង។ ឧទាហរណ៍ យើងអាចនឹងចុះកិច្ចសន្យាជាមួយភ្នាក់ងារបញ្ជាក់ទទួលស្គាល់គុណភាព អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង អ្នកពិនិត្យមើលឡើងវិញលើការធានាគុណភាព សេវាចេញវិក្កយបត្រគិតថ្លៃ និងប្រមូលការបង់ប្រាក់ និងគណនេយ្យករ។ ដើម្បីការពារព័ត៌មានសុខភាពរបស់អ្នក យើងតម្រូវឱ្យសហការិករវិជ្ជាជីវៈកម្មរបស់យើងឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទាក់ទងនឹងការការពារដែលពួកគេនឹងអនុវត្ត ដើម្បីការពារឯកជនភាពនៃឯកសារកំណត់ត្រារបស់យើងនៅក្រោមកម្មសិទ្ធិរបស់ពួកគេ។

F. ដូចដែលតម្រូវដោយច្បាប់ – យើងបើកបញ្ចេញព័ត៌មានសុខភាព ដែលត្រូវការការពារអំពីអ្នកនៅពេលត្រូវបានតម្រូវឱ្យធ្វើដូចនោះដោយច្បាប់សហព័ន្ធ រដ្ឋ ឬមូលដ្ឋាន។

G. ការរៀនសូត្រអំពីការណាត់ជួប – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក ដើម្បីទាក់ទងនិងរៀនសូត្រអំពីការណាត់ជួបថែទាំសុខភាពរបស់អ្នកជាមួយអង្គភាពណាមួយរបស់ Brown University Health យើង។

H. ជម្រើសជំនួសផ្សេងៗក្នុងការព្យាបាល អត្ថប្រយោជន៍ និងសេវាកម្ម – នៅក្នុងអំឡុងរយៈពេលនៃការផ្តល់ការព្យាបាលសម្រាប់អ្នក យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពរបស់អ្នកដើម្បីទាក់ទងអ្នកអំពី សកម្មភាពលើកកម្ពស់សុខភាព ការយល់ដឹងអំពីជំងឺ ឬការគ្រប់គ្រងករណីជំងឺ។ យើងក៏អាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលបានការពាររបស់អ្នក ដើម្បីប្រាប់អ្នកអំពី ឬណែនាំជម្រើសព្យាបាលដែលអាចធ្វើបាន អត្ថប្រយោជន៍ទាក់ទងនឹងសុខភាព ឬសេវាកម្មដែលអាចនឹងជាប្រយោជន៍ដល់អ្នក។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបើភាគីទីបីផ្តល់ជូនសំណងមកយើង ជាការដោះស្រាយកម្រាស់ប្រាស្រ័យទំនាក់ទំនងប្រភេទទាំងនេះទៅអ្នក យើងនឹងស្នើសុំការអនុញ្ញាតរបស់អ្នកជាមុន។

I. ការវេជ្ជសាស្ត្រប្រាក់ – យើងអាចនឹងប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានប្រជាសាស្ត្ររបស់អ្នក និងកាលបរិច្ឆេទដែលអ្នកទទួលបានការព្យាបាល ដើម្បីទាក់ទងអ្នកសម្រាប់គោលបំណងវេជ្ជសាស្ត្រប្រាក់។ សម្ព័ន្ធសាខាដែលជាមន្ទីរពេទ្យនីមួយៗក្នុងចំណោមសម្ព័ន្ធសាខាជាមន្ទីរពេទ្យរបស់យើងបានបង្កើតមូលនិធិវេជ្ជសាស្ត្រប្រាក់ទាក់ទងនឹងគ្រឹះស្ថាន ដែលស្នើសុំអំណោយ។ អ្នកមានសិទ្ធិក្នុងការជ្រើសរើសមិនចូលរួមក្នុងការប្រាស្រ័យទំនាក់ទំនងបែបទាំងនេះ នៅពេលអនាគត ដោយធ្វើតាមការណែនាំស្តីពីការប្រាស្រ័យទំនាក់ទំនងអំពីការវេជ្ជសាស្ត្រប្រាក់ពីពួកយើង។

J. ដើម្បីបញ្ជាក់សកម្មភាពរក្សាទុកហេតុផលទៅលើសុខភាព ឬសុវត្ថិភាព – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវការការពារអំពីអ្នកនៅពេលដែលចាំបាច់ ដើម្បីបង្ការការរក្សាទុកហេតុផល និងជីកមកដល់ទៅលើសុខភាព និងសុវត្ថិភាពរបស់អ្នក ឬទៅលើសុខភាព និងសុវត្ថិភាពរបស់សាធារណៈ ឬបុគ្គលម្នាក់ផ្សេងទៀត។ យើងក៏អាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវការការពាររបស់អ្នកទៅកាន់ប៉ូលីសក្នុងករណីជាក់លាក់ខ្លះផងដែរ។

K. សកម្មភាពសុខភាពសាធារណៈ – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវការការពាររបស់អ្នកទៅកាន់អាជ្ញាធរដ៏សមស្របនានាសម្រាប់គោលបំណងសុខភាពសាធារណៈរួមបញ្ចូលនូវ ដោយមិនកម្រិតគ្រឹមតែ ការបង្ការ ឬគ្រប់គ្រងជំងឺ រឺប្រព័ន្ធការពារ ដើម្បីរាយការណ៍អំពីការបំពាន ឬការព្រងើយកន្តើយលើកុមារ ទៅកាន់រដ្ឋបាលស្បៀង និងឱសថ (FDA) សម្រាប់សកម្មភាពទាក់ទងនឹងគុណភាព សុវត្ថិភាព ឬប្រសិទ្ធភាពរបស់ផលិតផល ឬសកម្មភាពដែលត្រូវបានធ្វើនិយ័តកម្មដោយ FDA។ យើងក៏អាចនឹងបញ្ចេញព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណងសុខភាពសាធារណៈដាស់តឿនបុគ្គលដែលអាចនឹងមានហានិភ័យកើត ឬចម្លងជំងឺឆ្លង។

L. ការបើកបញ្ចេញព័ត៌មាននៃគ្រោះនៃការបំពាន ការព្រងើយកន្តើយ ឬអំពើហិង្សាក្នុងគ្រួសារ – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងស្ថានភាពដែលយើងជឿជាក់ថា អ្នកជាជនរងគ្រោះនៃការបំពាន ការព្រងើយកន្តើយ ឬអំពើហិង្សាក្នុងគ្រួសារ។ ក្នុងករណីខ្លះ យើងអាចនឹងត្រូវបានតម្រូវដោយច្បាប់ឱ្យបញ្ចេញព័ត៌មានបែបនេះ។ ក្នុងករណីដទៃទៀត យើងអាចនឹងមិនត្រូវបានតម្រូវឱ្យបញ្ចេញព័ត៌មាននេះទេ តែយើងអាចនឹងជ្រើសរើសបញ្ចេញព័ត៌មាននេះទៅកាន់អាជ្ញាធរដ៏សមស្រប ឬអ្នកផ្តល់សេវាកម្មសង្គមកិច្ចដើម្បីការពារគ្រោះថ្នាក់ចំពោះអ្នក ឬបុគ្គលម្នាក់ផ្សេងទៀត។ យើងអាចទៅរួច យើងនឹងស្នើសុំការអនុញ្ញាតពីអ្នកមុនពេលយើងធ្វើការបើកបញ្ចេញព័ត៌មាន ឬប្រាប់អ្នកឱ្យបានឆាប់បំផុតពីយើងបានបើកបញ្ចេញរួច។

M. ការបរិច្ចាគសរីរាង្គ និងជាលិកា – ប្រសិនបើអ្នកជាអ្នកបរិច្ចាគសរីរាង្គ យើងអាចនឹងបញ្ចេញព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកទៅកាន់អង្គភាពដែលទទួលយកបានសរីរាង្គ ភ្នែក ឬជាលិកាសម្រាប់ការបរិច្ចាគ និងការផ្សារប្តូរសរីរាង្គ។

N. ការបើកបញ្ចេញមានកម្រិតសម្រាប់គោលបំណងស្រាវជ្រាវ ឬសម្រាប់គោលបំណងដែលដឹកនាំទៅដល់ការស្រាវជ្រាវ – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងរង្វង់ Brown University Health តាមដែលចាំបាច់ដើម្បីរៀបចំគ្រឿងសម្រាប់ការសិក្សាស្រាវជ្រាវ។ ឧទាហរណ៍ អ្នកស្រាវជ្រាវអាចនឹងពិនិត្យមើលឡើងវិញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកខណៈដែលគេកំពុងត្រួតពិនិត្យអំពីរបៀបបង្កើតការសិក្សាស្រាវជ្រាវ ឬដើម្បីទាក់ទងទៅកាន់អ្នកដើម្បីសាកសួរថា តើអ្នកចង់ចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវដែរឬទេ។ ដូចគ្នាផងដែរ បន្ទាប់ពីអ្នកដឹងបានស្តាប់ វាអាចទៅរួចដែលថា ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងស្រាវជ្រាវ ប្រសិនបើរយៈពេលយ៉ាងហោចណាស់ហាសិបឆ្នាំបានកន្លងផុតទៅរាប់បាត់តាំងពីអ្នកដឹងបានស្តាប់។ ក្នុងករណីដទៃទៀតសឹងទាំងអស់

យើងនឹងមិនប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណងស្រាវជ្រាវនោះទេ លុះត្រាតែយើងពន្យល់ ការស្រាវជ្រាវទៅអ្នកសិន ហើយអ្នកយល់ព្រមចូលរួមក្នុងការស្រាវជ្រាវ ហើយអ្នកផ្តល់ការអនុញ្ញាតដល់យើងឱ្យប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវ បានការពាររបស់អ្នកសម្រាប់ការស្រាវជ្រាវ។ ថ្វីបើក្នុងករណីខ្លះ យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ ការស្រាវជ្រាវដោយគ្មានការអនុញ្ញាតពីអ្នក។ ដើម្បីឱ្យរឿងនេះកើតឡើងបាន ព័ត៌មានរបស់អ្នកនឹងត្រូវតែបំបាត់ចោល អត្តសញ្ញាណទៅលើផ្នែកខ្លះស្របទៅតាមបទដ្ឋានគតិយុត្តិ ឬគណៈកម្មការនៃជនដែលដឹងអំពីការស្រាវជ្រាវ ឯកជនភាព និងក្រមសីលធម៌ផ្នែក វេជ្ជសាស្ត្រនឹងត្រូវសម្រេចថាការប្រើប្រាស់ព័ត៌មានរបស់អ្នកគឺចាំបាច់សម្រាប់គម្រោងសិក្សាស្រាវជ្រាវ ហើយថា វាមានហានិភ័យទាបចំពោះអ្នក និងឯកជនភាពរបស់អ្នក។

O. សន្តិសុខជាតិ និងយោធា – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់មន្ត្រី សហព័ន្ធដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិសម្រាប់ធ្វើសកម្មភាពសន្តិសុខជាតិ និងសកម្មភាពស៊ើបការសម្ភាត់ដទៃផ្សេងៗ ដោយរួមបញ្ចូលទាំងការផ្តល់សេវាកម្មការពារជូនប្រធានាធិបតី និងមន្ត្រីដទៃទៀត។ ប្រសិនបើអ្នកជាសមាជិកនៃកងប្រដាប់អាវុធ យើងអាចនឹងបញ្ចេញព័ត៌មានអំពីអ្នកដូចដែលត្រូវបានគម្រោងដោយអាជ្ញាធរបញ្ជាការកងទ័ព។

P. ការផ្តល់សំណងគ្រោះថ្នាក់ការងាររបស់បុគ្គលិក – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នក សម្រាប់ការផ្តល់សំណងគ្រោះថ្នាក់ការងាររបស់បុគ្គលិក ឬកម្មវិធីស្រៀងគ្នាដែលផ្តល់អត្ថប្រយោជន៍សម្រាប់របួស ឬដំឡើងទង់នឹងការងារ។

Q. ដំណើរការជម្រះក្តីផ្លូវច្បាប់ – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកក្នុងអំឡុងពេលដំណើរការជម្រះក្តីផ្លូវច្បាប់ ប្រសិនបើយើងត្រូវបានបញ្ជាឱ្យបញ្ចេញព័ត៌មាននោះដោយតុលាការ ឬចៅក្រម ឬក្នុងការឆ្លើយតបទៅកាន់ ដីកាកោះហៅ ឬដីកាដែលមានសុពលភាព (និងជាក់លាក់នៅក្នុងករណីនៃកំណត់ត្រា SUD) ដែលត្រូវបានចេញដោយតុលាការ សាលាក្តីរដ្ឋបាល ឬមន្ត្រីនៅក្នុង តុលាការ។

R. ការពង្រឹងអនុវត្តច្បាប់ – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់មន្ត្រីពង្រឹងអនុវត្ត ច្បាប់សម្រាប់គោលបំណងពង្រឹងអនុវត្តច្បាប់នៅក្រោមស្ថានភាពខាងក្រោម៖ (1) ដូចដែលត្រូវបានអនុញ្ញាត ឬតម្រូវទាមទារដោយច្បាប់ ឬក្នុងការឆ្លើយតបទៅកាន់ប្រភេទជាក់លាក់ខ្លះនៃបញ្ហាពីតុលាការ ដីកា ដីកាកោះហៅ ការទាមទារ ការស្នើសុំ ឬដំណើរការ ផ្លូវច្បាប់ដទៃផ្សេងៗទៀត (2) ប្រសិនបើមន្ត្រីពង្រឹងអនុវត្តច្បាប់ត្រូវការព័ត៌មានមានកម្រិតអំពីអ្នក ដោយសារមានការជឿជាក់ដោយសមហេតុផលថា អ្នកបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬគ្រោះថ្នាក់ដល់ម្នាក់ ឬទាំងឡាយ ឬប្រសិនបើអ្នកព្យាយាមយកឱ្យបានឱសថបំបាត់ការឈឺចាប់ប្រភេទណាមួយដោយខុសច្បាប់ (3) ប្រសិនបើគេជឿថា អ្នកជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្ម ថ្វីបើយើងព្យាយាមពិភាក្សាជាមួយអ្នក មុនពេលធ្វើការបើកបញ្ចេញព័ត៌មាន (4) សម្រាប់គោលបំណងនៃការកំណត់អត្តសញ្ញាណ ឬរកទីតាំងជនសង្ស័យ អ្នកលួចរក់គេចខ្លួន សាក្សីសំខាន់ចាំបាច់ ឬបុគ្គលដែលបានបាត់ខ្លួន (5) ប្រសិនបើអ្នកបានស្លាប់ ហើយយើងគិតថា ការស្លាប់របស់អ្នកពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម (6) ប្រសិនបើឧក្រិដ្ឋកម្មបានកើតឡើងនៅ Brown University Health ហើយយើងគិតថាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក គឺជាភស្តុតាងនៃឧក្រិដ្ឋកម្ម និង (7) ក្នុងស្ថានភាពថែទាំសុខភាពសង្គ្រោះបន្ទាន់មួយ ប្រសិនបើមានការចាំបាច់ក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្ម។

S. អ្នកវិភាគសាតព អ្នកធ្វើកោសល្យវិច័យវេជ្ជសាស្ត្រ និងអ្នករៀបចំធ្វើបុណ្យសព – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាព ដែលត្រូវបានការពារទៅកាន់អ្នកវិភាគសព ឬអ្នកធ្វើកោសល្យវិច័យវេជ្ជសាស្ត្រ។ ឧទាហរណ៍ នេះអាចនឹង ជាប្រការចាំបាច់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលបានស្លាប់នៅពេលធ្វើការកំណត់មូលហេតុនៃការស្លាប់។ បន្ទាប់ពីការស្លាប់របស់អ្នកដ៏ យើងក៏អាចនឹងត្រូវបានគម្រោងឱ្យផ្តល់ដល់អ្នករៀបចំធ្វើបុណ្យសពនូវលិខិតបញ្ជាក់មរណភាពជាបទដ្ឋាន ដែលរួមបញ្ចូលទាំងព័ត៌មានសុខភាពដែលត្រូវបានការពារជាក់លាក់ខ្លះ។

T. ការត្រួតត្រាមើលទៅលើសុខភាព – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់ ភ្នាក់ងាររដ្ឋាភិបាលដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិដោយច្បាប់ដើម្បីធ្វើសវនកម្ម ធ្វើអធិការកិច្ច ឬស៊ើបអង្កេតប្រព័ន្ធចែទាំសុខភាព កម្មវិធីអត្ថប្រយោជន៍រដ្ឋាភិបាល កម្មវិធីផ្សេងៗទៀតរបស់រដ្ឋាភិបាល និងច្បាប់សិទ្ធិស៊ីវិល។

U. អ្នកទោស – ប្រសិនបើអ្នកជាអ្នកទោសនៅក្នុងមណ្ឌលកែប្រែ ឬស្ថិតនៅក្រោមការឃុំឃាំងរបស់មន្ត្រីពង្រឹងអនុវត្តច្បាប់ យើងនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកតែម្តងដែលត្រូវបានអនុញ្ញាតដោយច្បាប់កែប្រែផ្តោះ។

V. ចម្ងល់ទៅលើសមត្ថភាពក្នុងការយល់ព្រម – នៅក្នុងស្ថានភាពដែលអ្នកខ្វះសមត្ថភាពក្នុងការផ្តល់ការយល់ព្រម យើងអាចនឹងប្រើប្រាស់ នឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដូចដែលអនុញ្ញាតដោយគោលការណ៍របស់ Brown University Health និងដោយច្បាប់ដែលចូលជាធរមាន។

W. ការដោះដូរព័ត៌មានសុខភាព – យើងអាចនឹងចូលរួមក្នុងការដោះដូរព័ត៌មានសុខភាព (HIE) ជាក់លាក់ខ្លះដែលតាមរយៈនោះ យើងអាចនឹងចែករំលែក ស្នើសុំ និងទទួលព័ត៌មានសុខភាពរបស់អ្នក ដូចដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាមួយ ឬពីអ្នកផ្តល់ការថែទាំសុខភាព ឬអង្គភាពថែទាំសុខភាពដទៃផ្សេងទៀតសម្រាប់គោលបំណងព្យាបាល ការបង់ប្រាក់ ឬប្រតិបត្តិការថែទាំសុខភាពដទៃទៀត។ ប៉ុន្តែ អ្នកអាចនឹងជ្រើសរើសមិនឱ្យមានការចែករំលែកព័ត៌មានរបស់អ្នកតាមរយៈ HIE របស់យើង

(ពោលគឺ “សម្រេចបដិសេធ”) បានគ្រប់ពេល។ សម្រាប់ព័ត៌មាន ឬប្រសិនបើអ្នកចង់សម្រេចចិត្តបដិសេធក្នុងការចែករំលែកព័ត៌មានរបស់អ្នក ជាមួយ HIE របស់យើង, សូមទាក់ទងការិយាល័យឯកជនភាពរបស់ក្រុមហ៊ុន Brown University Health ដែលមានរាយខាងក្រោម នៅក្នុងផ្នែកទី 8។ សូមចំណាំថាប្រសិនបើអ្នកជ្រើសរើសបដិសេធ ប៉ុន្តែសម្រេចថាយល់ព្រមវិញនៅពេលក្រោយ នោះរាល់ព័ត៌មានដែលអ្នកមុនមកត្រូវបាន ដាក់កំហិតតាមសំណើរបស់អ្នក នឹងត្រូវបានដោះស្រាយឡើងវិញបាន និងអាចប្រើប្រាស់បានតាមរយៈ HIE នោះ។

4. ការប្រើប្រាស់ ឬការបើកបញ្ចេញផ្សេងៗទៀតនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក

គ្រប់ការប្រើប្រាស់ ឬការបើកបញ្ចេញនៃទៀតទាំងអស់នៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនឹងត្រូវបានធ្វើឡើង តែដោយមានការអនុញ្ញាតផ្តល់សិទ្ធិ ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នក ឬបន្ទាប់ពីអ្នកត្រូវបានផ្តល់ជូនឱកាសក្នុងការបដិសេធ ហើយអ្នកសម្រេចថាមិនបដិសេធតែប៉ុណ្ណោះ។ ប្រសិនបើអ្នកអនុញ្ញាតផ្តល់សិទ្ធិ ឬយល់ស្របនឹងការប្រើប្រាស់ និងការបើកបញ្ចេញនៅពេល ឥឡូវនេះ អ្នកអាចប្តូរចិត្តអ្នកនៅពេលក្រោយបាន។ ប្រសិនបើអ្នកពិតជាប្តូរចិត្ត អ្នកមែន អ្នកត្រូវតែឱ្យយើងដឹងជាលាយលក្ខណ៍អក្សរ។ ប្រសិនបើ និងនៅពេលដែលអ្នកដកហូតការអនុញ្ញាតរបស់អ្នកមកវិញ យើងនឹងឈប់ប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវ បានការពាររបស់អ្នកដោយអនុលោមតាមការអនុញ្ញាតផ្តល់សិទ្ធិជាលាយលក្ខណ៍អក្សររបស់អ្នកហូតដល់កម្រិត អាចធ្វើបានជាក់ស្តែងដ៏ខ្លាំងបំផុត។ អ្នកយល់ហើយថាយើងមិនអាចដកហូតមកវិញការបើកបញ្ចេញណាមួយដែលយើងបានធ្វើរួចហើយនោះទេ ហើយថាយើងត្រូវបានតម្រូវឱ្យរក្សាកំណត់ត្រារបស់យើងអំពីការថែទាំដែលយើងបានផ្តល់ជូនអ្នក។

សម្រាប់ព័ត៌មានសុខភាពជាក់លាក់ អ្នកអាចប្រាប់យើងពីជម្រើសរបស់អ្នកអំពីអ្វី ដែលយើងចែករំលែក។ ប្រសិនបើអ្នកមាន ចំណូលនិយមយ៉ាងច្បាស់លាស់នូវរបៀប ដែលយើងចែករំលែកព័ត៌មានរបស់អ្នកនៅក្នុងស្ថានភាព ដែលបានរៀបរាប់ខាងក្រោម សូមឱ្យយើងដឹង ហើយយើងនឹងធ្វើតាមការណែនាំរបស់អ្នក។

A. បញ្ជីរាយនាម និងទំនាក់ទំនងនៃមន្ទីរពេទ្យ – លើកលែងអ្នកជំងឺដែលទទួលសេវាកម្មសុខភាពផ្លូវចិត្ត លុះត្រាតែ អ្នកបដិសេធ យើងនឹងបញ្ជូនព័ត៌មានមានកម្រិតកំណត់ជាក់លាក់ខ្លះអំពីអ្នកនៅក្នុងបញ្ជីរាយនាម និងទំនាក់ទំនងនៃមន្ទីរពេទ្យ ខណៈដែលអ្នកនៅក្នុងមន្ទីរពេទ្យ។ ព័ត៌មាននេះអាចរួមមានឈ្មោះរបស់អ្នក ទីតាំងនៅក្នុងមន្ទីរពេទ្យ ស្ថានភាពទូទៅរបស់អ្នក (ឧ. ល្អ នឹងនរ ។ល។) និងការចូលជាសមាជិកសាលានារបស់អ្នក។ ព័ត៌មាននៃបញ្ជីរាយនាម និងទំនាក់ទំនងក៏អាចនឹងត្រូវបានបញ្ចេញទៅកាន់បុគ្គលនានា ដូចជាគ្រួសារ មិត្តភក្តិរបស់អ្នក សមាជិកបញ្ចូលផ្ទៃក្នុង ដែលស្វែងរកអ្នកដោយឈ្មោះពេញលេញរបស់អ្នក។ អញ្ជើញក្រុមគ្រួសារ មិត្តភក្តិ និងបញ្ចូលផ្ទៃក្នុងរបស់អ្នកអាចមកសួរសុខទុក្ខអ្នកនៅក្នុងមន្ទីរពេទ្យ ហើយជាទូទៅដឹងថាអ្នកសុខសប្បាយដែរឬទេ។ ទោះបីជាយ៉ាងនេះក្តី សម្រាប់អ្នកជំងឺដែលទទួលសេវាកម្មសុខភាពផ្លូវចិត្ត យើងនឹងមិនបើកបញ្ចេញថា អ្នកជំងឺ កំពុងទទួលបានការថែទាំនៅមន្ទីរពេទ្យរបស់យើងនោះទេ លុះត្រាតែមន្ត្រីនៅមន្ទីរពេទ្យកំណត់ថា ការបញ្ចេញ ព័ត៌មានបែបនេះទៅកាន់បុគ្គលណាមួយនៃបុគ្គលដូចគ្នាទៅនេះមានអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នកជំងឺ។ (1) សមាជិកក្រុមគ្រួសាររបស់អ្នកជំងឺ (2) មេធាវីរបស់អ្នកជំងឺ ឬ (3) អាណាព្យាបាល ឬអ្នកមើលថែទាំចាត់ចែងទ្រព្យសម្បត្តិជូនរបស់អ្នកជំងឺ។

B. បុគ្គលដែលពាក់ព័ន្ធនឹងការមើលថែទាំរបស់អ្នក ឬការបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក – លុះត្រាតែអ្នក បដិសេធជាជាលាយលក្ខណ៍អក្សរ មិនដូចនោះទេយើងអាចនឹងបញ្ចេញការពិតពីការចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នក និងសេចក្តីពិពណ៌នា ទូទៅអំពីស្ថានភាពរបស់អ្នកទៅកាន់អ្នកដទៃម្នាក់ទៀត ដូចជាសាច់ញាតិ ឬមិត្តភក្តិ ដែលពាក់ព័ន្ធក្នុងការថែទាំរបស់អ្នក ឬដែលជួយបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក។ ដូចគ្នាផងដែរ យើងអាចនឹងប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់អង្គភាពសាធារណៈ ឬឯកជនដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាល់ដោះស្រាយបញ្ហា និងដើម្បីសម្របសម្រួលការប្រើប្រាស់ និងការបើកបញ្ចេញដែលត្រូវបាន អនុញ្ញាតទៅកាន់គ្រួសារ ឬបុគ្គលផ្សេងទៀតដែលទាក់ទងក្នុងការថែទាំសុខភាពរបស់អ្នក។ ក្នុងករណីដែលអ្នកមិនមានវត្តមាន ឬមិនអាច យល់ស្រប ឬបដិសេធបាន អ្នកផ្តល់សេវាកម្មថែទាំសុខភាពនឹងប្រើប្រាស់ការវិនិច្ឆ័យដោយមានវិជ្ជាជីវៈរបស់ពួកគេ ដើម្បីកំណត់ថាតើមានវាជា អត្ថប្រយោជន៍ល្អប្រសើរបំផុតរបស់អ្នកដែរឬទេ ដើម្បីឱ្យពួកគេធ្វើការបើកបញ្ចេញព័ត៌មានដែលត្រូវបានអនុញ្ញាតដោយច្បាប់។

ខាងក្រោមនេះ យើងបានផ្តល់ជូននូវឧទាហរណ៍មួយចំនួនទាក់ទងនឹងស្ថានភាពដែលយើងត្រូវការសួរអ្នកជាចាំបាច់ មុនពេលយើងអាចប្រើប្រាស់ ឬចែករំលែកព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក។

C. ការស្រាវជ្រាវ – លើកលែងតែការស្រាវជ្រាវដែលត្រូវបានពិពណ៌នានៅផ្នែកទី 3 នៃសេចក្តីជូនដំណឹងនេះ យើងអាចនឹងមិនប្រើប្រាស់ ឬបើក បញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណង ស្រាវជ្រាវលុះត្រាតែអ្នកផ្តល់អនុញ្ញាតផ្តល់សិទ្ធិយើងឱ្យធ្វើបែបនោះ។

D. ចំណារកត់ត្រានៃការព្យាបាលចិត្តសាស្ត្រ ឬ SUD – ជាទូទៅ យើងនឹងមិនប្រើប្រាស់ ឬបើកបញ្ចេញចំណារកត់ត្រានៃការព្យាបាលចិត្តសាស្ត្រ ឬ SUD (ចំណារកត់ត្រាដែលកត់ត្រាដោយអ្នកប្រកបវិជ្ជាជីវៈសុខភាពផ្លូវចិត្ត ឬ SUD ដើម្បីចុះទុកជាឯកសារ ឬវិភាគកិច្ចសន្ទនាជាមួយអ្នក និង/ឬគ្រួសាររបស់អ្នក ហើយរក្សាទុកដាក់រក្សាដោយឡែកពីកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នក) លុះត្រាតែអ្នកអនុញ្ញាតផ្តល់សិទ្ធិ យើងឱ្យធ្វើបែបនោះ។ ទោះបីជាយ៉ាងនេះក្តី យើងអាចប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារបែបយ៉ាងនោះដោយគ្មាន ការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកសម្រាប់គោលបំណងដូចខាងក្រោម៖ (1) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលកត់ត្រាព័ត៌មានអាចប្រើប្រាស់វា ដើម្បីព្យាបាលអ្នក (2) នៅក្នុងស្ថានភាពដែលមានកម្រិតណាមួយ Brown University Health អាចប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានទាក់ទងនឹងការបណ្តុះបណ្តាលពីការផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្តដែលកើតមានឡើងនៅ Brown University Health និង (3) Brown University Health អាចប្រើប្រាស់ចំណារកត់ត្រាការព្យាបាលចិត្តសាស្ត្ររបស់អ្នកជំងឺ ដើម្បីការពារប្រឆាំងនឹងដំណើរការ ជម្រះក្តីផ្លូវច្បាប់ណាមួយដែលប្តឹងដោយអ្នកជំងឺ។

E. ផ្នែកទីផ្សារ – ការប្រាស្រ័យទំនាក់ទំនងផ្នែកទីផ្សារ គឺជាការប្រាស្រ័យទំនាក់ទំនងអំពីផលិតផល ឬសេវាកម្មដែលលើកទឹកចិត្តអ្នកឲ្យជារ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មនោះ។ យើងត្រូវតែទទួលបានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកមុនពេលយើងប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ធ្វើទីផ្សារ ដោយមានករណីលើកលែងពីរ។ ទីមួយ យើងអាចនឹងជម្រាបអ្នកអំពីផលិតផល ឬសេវាកម្មក្នុងអំឡុងពេលប្រាស្រ័យទំនាក់ទំនងទទួលបានមុខ ផ្ទាល់ជាមួយអ្នកដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នក រួមបញ្ចូលទាំងការផ្តល់ជូនសម្ភារៈជាការឈាញលក្ខណ៍អក្សរដែលទាក់ទងដល់អ្នក។ ទីពីរ ដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នក យើងក៏អាចនឹងផ្តល់ជូនអ្នកនូវអំណោយប្រមូលនិច្ច ដែលមានតម្លៃមានតែនាម ដែលលើក ទឹកចិត្តអ្នកឲ្យជារ ឬប្រើប្រាស់ផលិតផល ឬសេវាកម្ម។

F. ការលក់ព័ត៌មានសុខភាពដែលត្រូវបានការពារ – យើងនឹងមិនធ្វើការលក់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់ភាគីទីបី ដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកជាមុននោះទេ ហើយការអនុញ្ញាតផ្តល់សិទ្ធិត្រូវផ្តល់ថា យើងនឹងទទួលបានសំណងជាការដោះដូរ ជាមួយការបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក។

5. សិទ្ធិរបស់អ្នកទាក់ទងនឹងព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក

អ្នកមានសិទ្ធិដូចខាងក្រោមទាក់ទងនឹងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដែលយើងរក្សាអំពីអ្នក។

A. សិទ្ធិក្នុងការស្នើសុំការដាក់កំហិត – អ្នកមានសិទ្ធិក្នុងការស្នើសុំការដាក់កំហិតទៅលើការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌ មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ការព្យាបាល ការបង់ប្រាក់ និងប្រតិបត្តិការថែទាំសុខភាព។ យើងមិនត្រូវបាន កម្រិតឲ្យយល់ស្របទៅនឹងការស្នើសុំរបស់អ្នកនោះទេ លុះត្រាតែអ្នកស្នើសុំការដាក់កំហិតលើការបើកបញ្ចេញទៅកាន់គម្រោងធានារ៉ាប់រង សុខភាពសម្រាប់គោលបំណងនៃការបង់ប្រាក់ ឬប្រតិបត្តិការថែទាំសុខភាព ហើយព័ត៌មានសុខភាពដែលត្រូវបាន ការពារអ្នកទាក់ទងនឹងសម្ភារៈ ឬសេវាកម្មដែលអ្នក ឬបុគ្គលម្នាក់ទៀតតាងនាមជំនួសឲ្យអ្នក ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុយ៉ាងពេញលេញចំពោះ ។ ប្រសិនបើ យើងពិតជាយល់ស្របទៅនឹងសំណើរបស់អ្នកសុំការដាក់កំហិត យើងនឹងត្រូវបានចងក្លាប់កាតព្វកិច្ចជាមួយនឹងការដាក់កំហិតនេះ លើកលែងតែក្នុងកាលៈទេសៈដែលមានកម្រិត ដូចជា ប្រសិនបើមានអាសន្នបន្ទាន់។ ក្នុងករណីជាច្រើន ការដាក់កំហិតទៅលើការមានលទ្ធភាពរបស់អ្នកថែទាំក្នុងការចូលទៅកាន់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក គឺមិនមែនជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតដល់អ្នកជំងឺនោះទេ ហើយអាចបង្អាក់ប្រតិបត្តិការរបស់ Brown University Health។ សម្រាប់ហេតុ ផលនេះនៅក្នុងករណីជាច្រើន Brown University Health នឹងមិនយល់ស្របទៅនឹងសំណើរបស់អ្នកនោះទេ។

អ្នកក៏អាចនឹងស្នើសុំថា យើងមិនត្រូវបញ្ចេញផ្នែកណាមួយនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់សមាជិកគ្រួសារ ឬមិត្តភក្តិដែលអាចនឹងពាក់ព័ន្ធនឹងការថែទាំរបស់អ្នក ប៉ុន្តែ យើងមិនត្រូវបានកម្រិតឲ្យយល់ស្របនឹងសំណើរបស់អ្នកនោះទេ។

ដើម្បីស្នើសុំការដាក់កំហិត អ្នកត្រូវធ្វើសំណើសុំរបស់អ្នកជាលាយលក្ខណ៍អក្សរមកកាន់ **បុគ្គលិកឯកជនភាពរបស់ Brown University Health, 15 La Salle Square, Providence, RI 02903, ឬផ្នែកគ្រប់គ្រងព័ត៌មានសុខភាពតាមអាសយដ្ឋាន** ដែលត្រូវបានរាយនាមជាបញ្ជីនៅផ្នែកចុង បញ្ចប់នៃសេចក្តីជូនដំណឹងនេះ។

B. សិទ្ធិក្នុងការស្នើសុំទទួលបានការប្រាស្រ័យទំនាក់ទំនងលាក់ការសម្ងាត់ – យើងយើងសម្របសម្រួលសំណើដែលសមហេតុផល ដើម្បីប្រាស្រ័យទំនាក់ទំនងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់អ្នកនៅទីតាំង ឬក្នុងវិធីជាក់លាក់ មួយ។ ឧទាហរណ៍ អ្នកអាចនឹងស្នើឲ្យពួកយើងទាក់ទងអ្នកនៅកន្លែងធ្វើការ ឬនៅទីតាំងណាមួយក្រៅពីអាសយដ្ឋានផ្ទះ របស់អ្នក។ ប្រសិនបើអាច សូមដាក់សំណើទីតាំងជំនួសផ្សេងនៅក្នុងការទាក់ទងដំបូង ឬនៅពេលចុះឈ្មោះ។ ទោះបីយ៉ាងណាក៏ដោយ អ្នកអាចធ្វើការស្នើសុំបែបនេះ នៅពេលណាមួយក្រោយមកទៀត។ សំណើសម្រាប់ប្រែប្រួលផ្សេងនៃការប្រាស្រ័យទំនាក់ទំនង ដែលត្រូវបានធ្វើឡើងបន្ទាប់ពីការទំនាក់ទំនងលើកដំបូង ឬការចុះឈ្មោះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅកាន់បុគ្គលិកឯកជនភាព ឬផ្នែកគ្រប់គ្រងព័ត៌មានសុខភាពរបស់យើងតាមអាសយដ្ឋានដែលត្រូវបានរាយនាមនៅចុងឯកសារនេះ។

C. សិទ្ធិក្នុងការពិនិត្យ និងថតចម្លង – អ្នកមានសិទ្ធិក្នុងការពិនិត្យ និងយកឲ្យបានមក ក្នុងលក្ខណៈទាន់ពេលវេលានូវសំណៅ ថតចម្លងនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដែល ត្រូវបានប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តអំពីការថែទាំរបស់អ្នក ដែលត្រូវបានស្គាល់ថាជា “សំណុំកំណត់ត្រាដែលត្រូវបានកំណត់ចាត់តាំង” ។ ជាធម្មតា នេះរួមបញ្ចូលទាំងកំណត់ត្រាវេជ្ជសាស្ត្រ និងសម្រាប់ចេញវិក្កយបត្រ ប៉ុន្តែមិនរួមបញ្ចូលចំណារកត់ត្រាការព្យាបាលចិត្តសាស្ត្រ ព័ត៌មានដែលត្រូវបានប្រមូលសម្រាប់គោលបំណងស្រាវជ្រាវ ព័ត៌មានដែលត្រូវបានចងក្រងដោយរំពឹងទុកជាមុនយ៉ាងល្អ សមហេតុផលអំពី ឬការប្រើប្រាស់នៅក្នុងដំណើរការជម្រះក្តីផ្លូវច្បាប់ ហើយព័ត៌មានសុខភាពដែលត្រូវបានការពារ ស្ថិតនៅក្នុងចំណុះឲ្យច្បាប់ណាមួយដែលហាមឃាត់ការចូលប្រើប្រាស់របស់អ្នក។

ដើម្បីពិនិត្យ និងថតចម្លងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងសំណុំកំណត់ត្រាដែលត្រូវបានកំណត់ចាត់តាំង អ្នកត្រូវដាក់ស្នើសំណើរបស់អ្នកជាលាយលក្ខណ៍អក្សរមកកាន់បុគ្គលិកឯកជនភាពរបស់យើងតាមអាសយដ្ឋានខាងលើ ឬផ្នែកគ្រប់គ្រងព័ត៌មានសុខភាពនៅអាសយដ្ឋានដែលត្រូវបានរាយនាមជាបញ្ជីនៅចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ ប្រសិនបើអ្នកស្នើសុំសំណៅចម្លងនៃព័ត៌មាន យើងអាចនឹងធ្វើការគិតថ្លៃសម្រាប់ការចំណាយលើការថតចម្លង ការធ្វើតាមប្រែសម្រួល ឬគ្រឿង ផ្គត់ផ្គង់ដទៃទៀតដែលទាក់ទងនឹងសំណើរបស់អ្នក។ ប្រសិនបើយើងរក្សាព័ត៌មានសុខភាពដែលត្រូវបានការពារ

ដែលអ្នកស្នើសុំនៅក្នុងទម្រង់អេឡិចត្រូនិក អ្នកមានសិទ្ធិស្នើសុំថតសំណេចម្តងនៃព័ត៌មានរបស់អ្នកនៅក្នុងទម្រង់អេឡិចត្រូនិក ហើយយើងនឹងផ្តល់ជូនព័ត៌មានទៅអ្នកនៅក្នុងទម្រង់ដែលអ្នកស្នើសុំដរាបណាវាអាចផលិតចេញមកបានយ៉ាងស្រួលក្នុងទម្រង់នោះ។ ប្រសិនបើព័ត៌មាននោះមិនអាចផលិតបានយ៉ាងស្រួលក្នុងទម្រង់អេឡិចត្រូនិកដែលអ្នកស្នើសុំទេ យើងនឹងឈានដល់កិច្ចព្រមព្រៀង ជាមួយអ្នកទាក់ទងនឹងទម្រង់អេឡិចត្រូនិកដែលអាចអានបានជំនួសផ្សេងវិញ។ យើងនឹងមិនគិតប្រាក់អ្នកលើសពីម្ចាស់ម្យ៉ាងនៃកម្លាំង ពលកម្ម និងសម្ភារៈផ្គត់ផ្គង់ក្នុងការឆ្លើយតបរបស់យើងទៅនឹងសំណើរបស់អ្នកសុំ ច្បាប់ថតចម្លងទម្រង់អេឡិចត្រូនិកនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនោះទេ។

យើងអាចនឹងបានចោលសំណើរបស់អ្នកក្នុងការពិនិត្យ និងទទួលបានច្បាប់ថតចម្លងនៃព័ត៌មានសុខភាពដែលត្រូវបាន ការពាររបស់អ្នកនៅក្នុងស្ថានភាពមានកម្រិតខ្ពស់ជាងកម្រិតខ្ពស់។ ប្រសិនបើអ្នកត្រូវបានបដិសេធឈ្នាក់ក្នុងការ ទទួលបានព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក អ្នកអាចនឹងស្នើសុំឱ្យការបដិសេធត្រូវបានពិនិត្យមើលឡើងវិញដោយបុគ្គលិកថែទាំសុខភាពមួយផ្សេង ទៀតរបស់ Brown University Health។ ទោះបីជាយ៉ាងនេះក្តី ស្ថិតក្នុងកាលៈទេសៈមួយចំនួន យើងមិនត្រូវ បានកម្រិតឱ្យផ្តល់ជូនអ្នកនូវការពិនិត្យឡើងវិញបែបនេះនោះទេ។ ប្រសិនបើយើងពិតជាអនុលោមតាមសំណើរបស់អ្នកសុំ ការពិនិត្យមើលឡើងវិញលើការបដិសេធ យើងនឹងអនុលោមតាមលទ្ធផលនៃការពិនិត្យឡើងវិញនេះ។

D. សិទ្ធិក្នុងការកែសម្រួល – ប្រសិនបើអ្នកមានអារម្មណ៍ថា ព័ត៌មានសុខភាពដែលត្រូវបានការពារដែលយើងមានអំពីអ្នក គឺមិនត្រឹមត្រូវ ឬមិនពេញលេញ អ្នកអាចនឹងស្នើសុំឱ្យយើងធ្វើការកែសម្រួលលើព័ត៌មាននោះ។ អ្នកមានសិទ្ធិស្នើសុំការកែ សម្រួលព័ត៌មានអស់រយៈពេលប្រាំស្នើនឹងព័ត៌មានត្រូវបានរក្សា។

ដើម្បីស្នើសុំការកែសម្រួល សំណើរបស់អ្នកត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ហើយដាក់បញ្ជូនទៅកាន់បុគ្គលិកឯកជនភាពរបស់ Brown University Health ឬបុគ្គលិកឯកជនភាពដែលជាសម្ព័ន្ធសាខារបស់ Brown University Health តាមអាសយដ្ឋានដែលត្រូវបានរាយនាម ជាបញ្ជីនៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ បន្ថែមពីនេះ អ្នកត្រូវផ្តល់ហេតុផលដែលគាំទ្រសំណើរបស់អ្នក។

យើងអាចនឹងធ្វើការបានចោលសំណើរបស់អ្នកសុំការកែសម្រួល ប្រសិនបើវាមិនជាលាយលក្ខណ៍អក្សរ ឬមិនមានរួមបញ្ចូលនូវហេតុផល ដើម្បីគាំទ្រដល់សំណើ។ បន្ថែមពីនេះ យើងអាចនឹងធ្វើការបានចោលសំណើរបស់អ្នក ប្រសិនបើអ្នកស្នើសុំឱ្យយើងកែសម្រួលព័ត៌មានដែល៖

- មិនត្រូវបានបង្កើតឡើងដោយយើង លុះត្រាតែបុគ្គល ឬអង្គភាពដែលបង្កើតព័ត៌មាននោះលែងមាននៅទៀតហើយដើម្បីធ្វើការកែសម្រួល
- មិនមែនជាផ្នែកនៃព័ត៌មានសុខភាពដែលត្រូវបានការពារ ដែលត្រូវបានរក្សាទុកដោយ Brown University Health
- ត្រឹមត្រូវ និងពេញលេញ។

E. ការទទួលខុសត្រូវនៃការបើកបញ្ចេញព័ត៌មានជាក់លាក់ – ជាទូទៅអ្នកមានសិទ្ធិក្នុងការទទួលបានការទទួលខុសត្រូវនៃការបើកបញ្ចេញ ព័ត៌មានសុខភាពដែលយើងបានធ្វើទៅលើព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកក្នុងរយៈពេល 6 ឆ្នាំមុនកាលបរិច្ឆេទ ដែលការទទួលខុសត្រូវត្រូវបានស្នើសុំ។ ទោះបីជាយ៉ាងនេះក្តី ការលើកលែងជាច្រើនអនុវត្តទៅលើច្បាប់ក្រឹត្យកម្មទូទៅនេះ។ ឧទាហរណ៍ អ្នកមិនមានសិទ្ធិទទួលបានការទទួលខុសត្រូវសម្រាប់ការបើកបញ្ចេញព័ត៌មានដែលត្រូវបានធ្វើឡើង៖ (1) សម្រាប់ការព្យាបាល ការបង់ប្រាក់ ឬប្រតិបត្តិការថែទាំសុខភាព (2) ទៅកាន់អ្នក ឬអ្នកគំរាមផ្ទាល់ខ្លួនអ្នក (3) ដែលអ្នកបានអនុញ្ញាតផ្តល់សិទ្ធិជាលាយលក្ខណ៍អក្សរ (4) សម្រាប់ បញ្ជីរាយនាម និងទំនាក់ទំនងរបស់មន្ទីរពេទ្យ (5) ទៅកាន់គ្រួសារ និងមិត្តភក្តិដែលពាក់ព័ន្ធក្នុងការមើលថែទាំអ្នក ឬការបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក ឬសម្រាប់គោលបំណងជូនដំណឹងជាក់លាក់ផ្សេងទៀត (6) ទៅកាន់មន្ត្រីសហព័ន្ធសម្រាប់សន្តិសុខជាតិ ឬសកម្មភាពស៊ើបការសម្ងាត់ (7) ទៅកាន់មណ្ឌលកែប្រែ ឬបង្កើតផ្ទាំងអនុវត្តច្បាប់ទាក់ទងនឹងអ្នកទោស (8) ជាផ្នែកមួយនៃសំណុំទិន្នន័យមានកម្រិត ឬ (9) ទៅកាន់មន្ត្រីត្រួតត្រាមើលខុសត្រូវលើសុខភាពនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។ វិសាលភាពនៃសិទ្ធិរបស់អ្នកក្នុងការស្នើសុំការទទួលខុសត្រូវមួយអាចនឹង ត្រូវបានកែសម្រួលដោយការផ្លាស់ប្តូរនានានៅក្នុងច្បាប់សហព័ន្ធពីពេលមួយទៅពេលមួយទៀត។

អ្នកមានសិទ្ធិក្នុងការទទួលព័ត៌មានជាក់លាក់អំពីការបើកបញ្ចេញព័ត៌មានទាំងនោះដែលអ្នកពិតជាមានសិទ្ធិក្នុងការពន្យល់សម្រាប់វា។ សិទ្ធិក្នុងការទទួលបានព័ត៌មាននេះស្ថិតនៅរងចំណុះឱ្យការលើកលែង ការដាក់កំហិត និងការដាក់កម្រិតព្រំដែនជាក់លាក់ខ្លះៗ សំណើរបស់អ្នកត្រូវតែបានធ្វើឡើងជាលាយលក្ខណ៍អក្សរទៅកាន់បុគ្គលិកឯកជនភាពរបស់ Brown University Health ឬបុគ្គលិកគ្រប់គ្រងព័ត៌មានសុខភាពរបស់ Brown University Health ដ៏សមស្របតាមអាសយដ្ឋាន ដែលត្រូវបានរាយនាមជាបញ្ជីនៅផ្នែកចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ បញ្ជីនៃការបើកបញ្ចេញព័ត៌មានដំបូង ដែលអ្នកបានស្នើសុំក្នុងរយៈពេល 12 ខែ គឺមិនមានការគិតថ្លៃនោះទេ។ សម្រាប់បញ្ជីបន្ថែម យើងអាចនឹងគិតប្រាក់ពីអ្នកនូវ ថ្លៃនៃការផ្តល់ជូនបញ្ជីបែបនេះ។

F. សិទ្ធិក្នុងការទទួលបានច្បាប់ថតចម្លងនៃសេចក្តីជូនដំណឹងនេះក្នុងទម្រង់ជាក្រដាស – អ្នកអាចមានសិទ្ធិស្នើសុំច្បាប់ ថតចម្លងជាក្រដាសនៃសេចក្តីជូនដំណឹងនេះបានគ្រប់ពេលវេលា បើទោះជាអ្នកបានយល់ស្របទទួលសេចក្តីជូនដំណឹង នេះក្នុងទម្រង់អេឡិចត្រូនិកក៏ដោយ។ ការស្នើសុំច្បាប់ថតចម្លងជាក្រដាស អាចនឹងត្រូវបានទទួលបានមកនៅពេលចុះឈ្មោះនៅសម្ព័ន្ធសាខារបស់ Brown University Health ឬអាចត្រូវបានស្នើសុំជាលាយលក្ខណ៍អក្សរពីបុគ្គលិកឯកជនភាពរបស់ Brown University Health ឬផ្នែកគ្រប់គ្រងព័ត៌មានរបស់ Brown University Health ដ៏សមស្រប ដែលត្រូវបានរាយនាមជាបញ្ជី មាននៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។

G. សិទ្ធិក្នុងការទទួលបានការជូនដំណឹង – ប្រសិនបើយើងកំណត់ថា ឯកសារកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកត្រូវបានប្រើប្រាស់ ឬចូលប្រើប្រាស់ដោយមិនត្រឹមត្រូវ យើងនឹងជូនដំណឹងអ្នកអំពីការប្រើប្រាស់ ឬការចូលប្រើប្រាស់ដោយ មិនត្រឹមត្រូវ ដូចដែលត្រូវបានកម្រិតដោយច្បាប់។

H. PHI ទាក់ទងនឹងការថែទាំសុខភាពបន្តពូជ –

យើងនឹងការពារព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទាក់ទងនឹងសេវាសុខភាពបន្តពូជដែលអ្នកទទួលបាននៅ LifespanBrown University Health យ៉ាងពេញទំហឹងទៅតាមការអនុញ្ញាតស្ថិតក្រោមច្បាប់ជាធរមាន។ ឧទាហរណ៍ ប្រសិនបើអ្នកបានទទួលសេវាកម្មបែបនេះនៅ LifespanBrown University Health (ត្រឹមត្រូវតាមច្បាប់) ប៉ុន្តែរស់នៅក្នុងរដ្ឋដែលមានច្បាប់ខុសគ្នា មុនពេលការបើកបញ្ចេញព័ត៌មាននោះ LifespanBrown University Health នឹងតម្រូវឱ្យមានការបញ្ជាក់ដែលថាការបើកបញ្ចេញព័ត៌មាននោះគឺមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម រដ្ឋប្បវេណី ឬរដ្ឋបាលដែលទាក់ទងនឹងការផ្តល់សេវាទាំងនោះឡើយ។

6. អនីតិជន និងអ្នកកំណត់ផ្ទាល់ខ្លួន

ក្នុងស្ថានភាពស្ទើរទាំងអស់ ឪពុកម្តាយ អាណាព្យាបាល និង/ឬអ្នកដទៃទៀត ដែលមានទំនួលខុសត្រូវផ្លូវច្បាប់ចំពោះអនីតិជន (ក្មេងអាយុក្រោម 18 ឆ្នាំ) អាចប្រើប្រាស់សិទ្ធិដែលត្រូវបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងនេះតាមនាមជំនួសឱ្យអនីតិជនបាន។ ទោះបីជាយ៉ាងនេះក្តី មានស្ថានភាពខ្លះដែលអនីតិជនអាចនឹងធ្វើការប្រើប្រាស់សិទ្ធិដែលបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងនេះដោយខ្លួនឯង។

7. ការកែប្រែសេចក្តីជូនដំណឹងនេះ

យើងរក្សាសិទ្ធិក្នុងការកែប្រែសេចក្តីជូនដំណឹងនេះ។ យើងរក្សាសិទ្ធិក្នុងការធ្វើឱ្យសេចក្តីជូនដំណឹងដែលត្រូវបានពិនិត្យកែសម្រួលឡើងវិញ ឬដែលត្រូវបានកែប្រែឱ្យមានប្រសិទ្ធភាពសម្រាប់ព័ត៌មានសុខភាពដែលត្រូវបានការពារ ដែលយើងមាន រួចហើយអំពីអ្នកព្រមទាំងព័ត៌មានណាមួយដែលយើងទទួលបាននៅថ្ងៃនាគក។ យើងនឹងបង្ហាញយ៉ាងច្បាស់ជ្រដោយនូវសំណើច្បាប់ នៃសេចក្តីជូនដំណឹងនេះនៅសម្ព័ន្ធសាខារបស់ Brown University Health នីមួយៗ និងនៅលើគេហទំព័រដែលមានអាសយដ្ឋាន៖

<http://www.brownhealth.org/about/patient-privacy>

កាលបរិច្ឆេទប្រសិទ្ធភាពនឹងត្រូវបានបោះពុម្ពនៅលើទំព័រដំបូងគេនៃសេចក្តីជូនដំណឹងនៅជ្រុងខាងស្តាំផ្នែកខាងលើ។ គួរឱ្យកត់ចំណាំផងដែរថា ក្នុងហេតុការណ៍ដែល Brown University Health ឬសម្ព័ន្ធសាខាណាមួយរបស់វាត្រូវបានលក់ ឬរួមបញ្ចូលជាមួយអង្គភាពមួយផ្សេងទៀត ព័ត៌មានវេជ្ជសាស្ត្រ/ឯកសារកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកនឹងក្លាយជាទ្រព្យសម្បត្តិរបស់ម្ចាស់ថ្មី។

8. បណ្តឹង/ការសាកសួរព័ត៌មាន

ប្រសិនបើអ្នកជឿថា សិទ្ធិឯកជនភាពរបស់អ្នកត្រូវបានរំលោភបំពាន អ្នកអាចដាក់បណ្តឹងជាមួយលេខាធិការរបស់នាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សនៅអាសយដ្ឋាន Hubert H. Humphrey Building, 200 Independence Avenue, SW, Washington, DC 20201។

អ្នកក៏អាចនឹងដាក់បណ្តឹងបានជាមួយនឹងបុគ្គលិកឯកជនភាពរបស់ Brown University Health តាមអាសយដ្ឋាន និងលេខទូរសព្ទខាងក្រោមផងដែរ។

Brown University Health Privacy Officer
15 La Salle Square
Providence, RI 02903

401-444-4728 ឬ privacyofficer@brownhealth.org

អ្នកនឹងមិនត្រូវបានដាក់ទោសពិន័យសម្រាប់ការដាក់បណ្តឹងនោះទេ ហើយអ្នកក៏នឹងមិនត្រូវបានស្នើឱ្យលះបង់សិទ្ធិរបស់អ្នកជាលក្ខខណ្ឌនៃការព្យាបាលដូចគ្នាដែរ។

យើងទទួលស្គាល់ថា អ្នកដឹងពីរបស់យើងអាចនឹងមានសំណួរអំពី ឬអាចនឹងប្រាថ្នាចង់ធ្វើការសាកសួរអំពីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់ពួកគេ អំពីសេចក្តីជូនដំណឹងនេះ ឬការអនុវត្តឯកជនភាពរបស់យើង។ Brown University Health បានចាត់តាំងបុគ្គលិកគ្រប់គ្រងព័ត៌មានសុខភាពនៅ Brown University Health ដែលធ្វើយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកឯកជនភាព Brown University Health។ បុគ្គលិកព័ត៌មានសុខភាពបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអ្នកជាមួយសំណួរ និងចម្ងល់របស់អ្នក ហើយអាចទាក់ទងដល់បានតាមរយៈអាសយដ្ឋាន និងលេខទូរសព្ទដែលត្រូវបានរាយនាមជាបញ្ជីនៅលើទំព័របន្ទាប់នេះ។

ព័ត៌មានទំនាក់ទំនងសម្រាប់ផ្នែកគ្រប់គ្រងព័ត៌មានសុខភាព

Rhode Island Hospital

Health Information Services
593 Eddy Street
Providence, RI 02903
401-444-4560

Brown Health Medical Group

Brown Dermatology, Inc.
Brown Emergency Medicine
Brown Health Medical Group – MA
Brown Health Medical Group Primary Care
Brown Medicine
Brown Neurology
Brown Surgical Associates
Brown Urology, Inc
Health Information Services
164 Summit Avenue
Providence, RI 02906
401-793-2910

The Miriam Hospital

Health Information Services
164 Summit Avenue
Providence, RI 02906
401-793-2910

Newport Hospital

11 Friendship Street
Newport, RI 02840
401-845-1152

Emma Pendleton Bradley Hospital

1011 Veterans Memorial Parkway
East Providence, RI 02915
401-432-1340

Gateway Healthcare, Inc./The Autism Project

1 Virginia Avenue, Suite 200

Providence, RI 02905

401-667-6557

Saint Anne's Hospital

795 Middle Street

Fall River, MA 02721

508-674-5600

Morton Hospital

88 Washington Street

Taunton, MA 02780

508-828-7000